

បច្ចេក ហ្វាយណែន ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
និង របាយការណ៍របស់សវនករឯករាជ្យ**

សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

បទ: ហ្វាយនែន ម.ក

**របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករឯករាជ្យ
សំរាប់ការិយបរិច្ឆេទបឋមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

ព័ត៌មានរបស់ក្រុមហ៊ុន

ក្រុមហ៊ុន	:	បទ: ហ្វាយនែន ម.ក	
លេខចុះបញ្ជី	:	00029713	
ការិយាល័យចុះបញ្ជី	:	ផ្ទះលេខ 99, ក្រុមទី 4, ភូមិ រំចេក 5, ឃុំ រតនៈ, ក្រុងបាត់ដំបង, ខេត្ត បាត់ដំបង	
ម្ចាស់ភាគហ៊ុន	:	សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាងដោយ លោក លី ចាន់ទី លោក មាស ធន អ្នកស្រី ង៉ែត នី អ្នកស្រី ជា ចាន់ដា លោក រឿន ផល្លី លោក លី ចាន់ទី	
ក្រុមប្រឹក្សាភិបាល	:	លោក សៅ រឿន លោក លី ចាន់ទី លោក ព្រំ ម៉ារី លោក សួស សុវណ្ណ លោក ផេង រក្សា	ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិក សមាជិក
ធនាគារចម្បងៗ	:	ធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា ធនាគារវឌ្ឍនៈអាស៊ីចំកាត់	
សវនករ	:	ម៉ូរីសុនកាក់ អិមខេអេអឌីត - អឺរ៉ូធីង ឯ.ក	

បទ ប្បាយនៃ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សំរាប់ការិយបរិច្ឆេទបឋមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 - 4
របាយការណ៍របស់សវនករឯករាជ្យ	5 - 8
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	9
របាយការណ៍លទ្ធផលពិស្តារ	10
របាយការណ៍បម្រែបម្រួលមូលធន	11
របាយការណ៍លំហូរសាច់ប្រាក់	12
កំណត់សម្គាល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ	13 - 42



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន **ប័រវ៉ា ហ្វាយណែន ម.ក** (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពការផ្តល់សេវាឥណទាន និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតចំពោះអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពចម្បងរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលពិស្តារ នៅទំព័រទី 10 ។

ដើមទុនលក្ខន្តិកៈ

ក្រុមហ៊ុនពុំមានការបង្កើនចំនួនភាគហ៊ុន និងដើមទុន នៅក្នុងការិយបរិច្ឆេទនេះទេ។

ទុនបំរុង និង សំវិធានធន

គណនីទុនបំរុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចលក់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។



ឥណទានជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធនចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាចត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃបំណុលដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តណាមួយនោះទេ។

យថាបំណុល និងបំណុលផ្សេងទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) យថាបំណុលណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងដែលមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានយថាបំណុល ឬបំណុលផ្សេងៗទៀត របស់ក្រុមហ៊ុន ត្រូវបានទាមទារអោយសង ឬអាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល 12 ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។



ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេល រវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងតម្រូវឱ្យមានការបង្ហាញ ឬ ធ្វើការកែតម្រូវក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន ៖

លោក សៅ រឿន	ប្រធានក្រុមប្រឹក្សាភិបាល
លោក លី ចាន់ទី	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រំ ម៉ារី	សមាជិក
លោក សួស សុវណ្ណ	សមាជិក
លោក ផេង រក្សា	សមាជិក

ភាគហ៊ុនកាន់កាប់ដោយអតិថិជន

សមាជិកក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន នាដំណាច់ការិយបរិច្ឆេទត្រូវបានបង្ហាញក្នុង កំណត់សម្គាល់លេខ 14 នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគី ក្នុង គោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយក ភាគហ៊ុន ឬលិខិតបំណុលពីសាមីក្រុមហ៊ុនឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុមុនមក ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមាន សិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលត្រូវបានរាប់បញ្ចូលជាប្រាក់កំរៃសរុប ដែលបានទទួល ឬត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាង ក្រុមហ៊ុន និងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយ ក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុធំជាមួយ ដោយឡែកតែប្រតិបត្តិការដូច មានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល ៖

- អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា "CIFRS for SMEs") ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និង ប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាព លើរាល់ការសំរេចចិត្ត និងចាត់វិធានការដែលមានសារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ប័រវ៉ា ហ្វាយណែន ម.ក** សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និងប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានបិទបញ្ជីខាងលើដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខានិងត្រួតពិនិត្យដោយ ៖




លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2024

របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ **បឋម ហ្វាយនែន ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ព្រមទាំង របាយការណ៍លទ្ធផលពិស្តារ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទ ចប់ខាងលើ និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយមានគោលការណ៍គណនេយ្យសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 និង ប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សំរាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុស ត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យ ភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សា ស្តង់ដារក្រម សីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើ សវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវ ផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែល យើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

បញ្ហាផ្សេងទៀត

របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន **បឋម ហ្វាយនែន ម.ក** ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មយុវជនផ្សេងទៀត ដែលបានបង្ហាញមតិឯកភាព លើរបាយការណ៍ ហិរញ្ញវត្ថុទាំងនោះ នៅក្នុងរបាយការណ៍របស់ខ្លួនចុះនៅថ្ងៃទី 28 ខែមេសា ឆ្នាំ2023។

ព័ត៌មានផ្សេងទៀត

ថ្នាក់ដឹកនាំអ្នកទទួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀត រួមបញ្ចូល របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ដូចមានចែងនៅទំព័រទី 1 ដល់ទី 4 ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ សវនករទេ។

មតិរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេ ហើយយើងខ្ញុំមិនបង្ហាញពី ការសន្និដ្ឋានលើការធានាណាមួយឡើយ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិចស៊ីមូល)

ព័ត៌មានផ្សេងទៀត (ភីអិចស៊ីមូល)

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវបានព័ត៌មានផ្សេងទៀត ហើយធ្វើការពិចារណាថាព័ត៌មានផ្សេងទៀត មានលក្ខណៈមិនសមស្របជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬបើមិនដូច្នោះទេថាព័ត៌មានទាំងនេះមាននូវកំហុស ឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងជាសារវន្ត នៃព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំត្រូវរាយការណ៍អំពីករណីនេះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយការណ៍ ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជា អ្នកទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មាន កំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បី បន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរ ការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះ បញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាមួយផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំ មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍ សវនកម្ម ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែល មានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើត ឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវា អាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាមជ្ឈត្តនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិចស៊ីអេស)

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ (ភីអិចស៊ីអេស)

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗ ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសនៃការភាន់ច្រឡំ ដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយោគ ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។
- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្ម នៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាតើភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។
- ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងលក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីធីធីអ៊ិនធឺណេសិន)
ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមានកង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមម៉ូរីសុនកាក់ អិមខេអេ
ម៉ូរីសុនកាក់ អិមខេអេ
 ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ


គី ភាក់
 ភាគទុនិកថ្នាក់ដឹកនាំ



ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៤

បច្ចេកទេស ហិរញ្ញវត្ថុ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

ប្រភេទសកម្មភាព	កំណត់ សំគាល់	2023		2022	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	152,685	37,377	186,234	45,235
សមតុល្យជាមួយធនាគារជាតិ	5	487,480	119,334	487,560	118,426
សមតុល្យជាមួយធនាគារផ្សេងទៀត	6	1,466,429	358,979	1,040,785	252,802
ឥណទាន ចំពោះអតិថិជន	7	25,309,660	6,195,755	28,303,510	6,874,790
អចលនទ្រព្យ និងបរិក្ខារ	8	1,131,937	277,096	1,221,411	296,675
ទ្រព្យសកម្មផ្សេងទៀត	9	67,811	16,600	66,213	16,083
ពន្ធពន្យាសកម្ម	21(គ)	122,940	30,095	249,971	60,717
សរុបទ្រព្យសកម្ម		28,738,942	7,035,236	31,555,684	7,664,728
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់បញ្ញើរបស់អតិថិជន	10	1,107,089	271,013	1,159,365	281,604
បំណុលផ្សេងៗ	11	905,274	221,609	1,207,754	293,358
ប្រាក់កម្ចី	12	6,441,232	1,576,801	8,929,847	2,169,018
បំណុលពន្ធពន្យា	21(ខ)	5,749	1,407	5,952	1,446
សរុបបំណុលរយៈពេលវែង		8,459,344	2,070,830	11,302,918	2,745,426
បំណុលរយៈពេលខ្លី					
ដើមទុនគម្រោង SEAD	13	949,821	237,455	949,821	237,455
ដើមទុន	14	9,741,600	2,435,400	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	15	885,565	216,786	1,094,218	265,780
លទ្ធផលបង្ក		8,702,612	2,166,097	8,467,127	2,108,801
ការបកប្រែប្រែប័ណ្ណ		-	(91,332)	-	(128,134)
សរុបបំណុលរយៈពេលខ្លី		20,279,598	4,964,406	20,252,766	4,919,302
សរុបបំណុល		28,738,942	7,035,236	31,555,684	7,664,728

អនុញ្ញាតឱ្យប្រើប្រាស់ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2024

កំណត់សំគាល់ភ្ជាប់ ត្រូវអានជាមួយរបាយការណ៍នេះ។

បច្ចេកទេស ហ្វាយណែន ម.ក

របាយការណ៍លទ្ធផលសកម្មភាព

ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023

	កំណត់ សំគាល់	2023		2022	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	16	4,637,003	1,128,225	5,300,540	1,296,927
ចំណាយលើការប្រាក់	17	(444,123)	(108,059)	(672,151)	(164,461)
ចំណូលពីការប្រាក់សុទ្ធ		4,192,880	1,020,166	4,628,389	1,132,466
ចំណូលពីប្រតិបត្តិការផ្សេងៗ	18	321,764	78,288	211,621	51,779
សោហ៊ុយបុគ្គលិក	19	(3,164,021)	(769,835)	(3,193,521)	(781,385)
រំលស់លើអចលនទ្រព្យ		(103,539)	(25,192)	(95,875)	(23,459)
ចំណាយលើប្រតិបត្តិការផ្សេងៗ	20	(817,990)	(199,024)	(1,027,846)	(251,492)
លទ្ធផលពីប្រតិបត្តិការ		429,094	104,403	522,768	127,909
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	7	(215,588)	(52,455)	(73,473)	(17,977)
លទ្ធផលចំណេញមុនបង់ពន្ធ		213,506	51,948	449,295	109,932
ពន្ធលើប្រាក់ចំណេញ	21 (ក)	(181,820)	(44,238)	(247,074)	(60,453)
លទ្ធផលចំណេញ		31,686	7,710	202,221	49,479
ការបកប្រែរូបិយប័ណ្ណ		-	36,802	-	(51,764)
លទ្ធផលសកម្មភាពសុទ្ធ		31,686	44,512	202,221	(2,285)

អនុញ្ញាតឱ្យប្រើប្រាស់ផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2024

កំណត់សំគាល់ភ្ជាប់ ត្រូវអានជាមួយរបាយការណ៍នេះ។

បឋម ឆ្នោយនៃឆ ម.ក

**របាយការណ៍បង្រួលបង្រួលមូលធន
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

	ដើមទុនគម្រោង SEAD		ដើមទុន		ទុនប្រុងតាមបទបញ្ញត្តិ		លទ្ធផលបង្ក		ការបកប្រែ រូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2022	949,821	237,455	9,741,600	2,435,400	1,174,621	288,321	8,184,503	2,039,649	(79,238)	20,050,545	4,921,587	
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	-	-	202,221	49,479	-	202,221	49,479	
ប្រែប្រួលទុនប្រុងតាមបទបញ្ញត្តិ	-	-	-	-	(80,403)	(19,673)	80,403	19,673	-	-	-	
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	(2,868)	-	-	(48,896)	-	(51,764)	
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2022	949,821	237,455	9,741,600	2,435,400	1,094,218	265,780	8,467,127	2,108,801	(128,134)	20,252,766	4,919,302	
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2023	949,821	237,455	9,741,600	2,435,400	1,094,218	265,780	8,467,127	2,108,801	(128,134)	20,252,766	4,919,302	
ការកែតម្រូវកាលការិយបរិច្ឆេទមុន	-	-	-	-	-	-	(4,854)	(1,181)	-	(4,854)	(1,181)	
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	-	-	-	31,686	7,710	-	31,686	7,710	
ប្រែប្រួលទុនប្រុងតាមបទបញ្ញត្តិ	-	-	-	-	(208,653)	(50,767)	208,653	50,767	-	-	-	
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	1,773	-	-	-	36,802	38,575	
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2023	949,821	237,455	9,741,600	2,435,400	885,565	216,786	8,702,612	2,166,097	-	(91,332)	20,279,598	

កំណត់សំគាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បទ: ហ្វាយលែន ម.ក

**របាយការណ៍លំហូរសាច់ប្រាក់
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
លទ្ធផលមុនបង់ពន្ធ	31,686	7,710	202,221	49,479
និយ័តកម្ម ៖				
ចំណាយបង់ពន្ធ	181,820	44,238	247,074	60,453
ទាយជួនឱ្យដល់រំលស់	103,539	25,192	95,875	23,459
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	215,588	52,455	73,473	17,977
ចំណេញពីការបកប្រែរូបិយប័ណ្ណ	-	-	(265,128)	(64,871)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	532,633	129,595	353,515	86,497
បម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ ៖				
ឥណទាន ចំពោះអតិថិជន	2,778,262	675,976	3,390,520	829,586
ទ្រព្យសកម្មផ្សេងៗ	(1,597)	(389)	14,807	3,623
ប្រាក់បញ្ញើរបស់អតិថិជន	(52,276)	(12,719)	(181,202)	(44,336)
ទ្រព្យអកម្មផ្សេងៗ	(302,479)	(73,596)	14,941	3,656
សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ	2,954,543	718,867	3,592,581	879,026
ប្រាក់អតីតភាពដែលបានបង់	(1,765)	(429)	(68,493)	(16,759)
ចំណាយបង់ពន្ធ (កំណត់សំគាល់ 21)	(54,992)	(13,380)	(55,252)	(13,519)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	2,897,786	705,058	3,468,836	848,748
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញអចលនទ្រព្យ និងបរិក្ខារ	(17,156)	(4,174)	(47,726)	(11,678)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(17,156)	(4,174)	(47,726)	(11,678)
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី (កំណត់សំគាល់ 12)	3,034,397	738,296	1,167,293	285,611
សាច់ប្រាក់ទូទាត់ការសងប្រាក់កម្ចី (កំណត់សំគាល់ 12)	(5,523,012)	(1,343,799)	(4,047,684)	(990,380)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	(2,488,615)	(605,503)	(2,880,391)	(704,769)
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	392,015	95,381	540,719	132,301
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	1,227,499	298,154	686,780	168,576
ការបកប្រែរូបិយប័ណ្ណ	-	2,919	-	(2,723)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ (កំណត់សំគាល់ 22)	1,619,514	396,454	1,227,499	298,154

កំណត់សំគាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បរិច្ឆេទ ប្រយោជន៍ ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

1. ព័ត៌មានរបស់អង្គភាព

គ្រឹះស្ថានឥណទានជនបទ បរិច្ឆេទ ប្រយោជន៍ ម.ក (ហៅកាត់ថា "ក្រុមហ៊ុន") បានចុះបញ្ជីពាណិជ្ជកម្មជា "ក្រុមហ៊ុន មហាជនទទួលខុសត្រូវមកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ 00029713 ចុះ ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2017 ជាមួយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុនបានទទួល អាជ្ញាបណ្ណពីធនាគារជាតិកម្ពុជា (ហៅកាត់ថា "ធនាគារកណ្តាល") ដើម្បីធ្វើប្រតិបត្តិការជាប្រតិបត្តិករឥណទាន ជនបទ។

ក្រុមហ៊ុនត្រូវបានគេស្គាល់ថាជាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូច ("SEAD" ឬ "គម្រោង") ដែលដំណើរការ តាមរយៈអង្គការយើងអន្តរជាតិ ("CARE INTERNATIONAL") ។ គម្រោងសន្សំជាផ្នែកមួយនៃគម្រោងរបស់ អង្គការយើងអន្តរជាតិក្នុងខេត្តបាត់ដំបង។

គម្រោងនេះត្រូវបង្កើតឡើងនៅឆ្នាំ 1998 ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ចរបស់គ្រួសារដែល មានប្រាក់ចំណូលទាបតាមរយៈការប្រមូលផ្តុំប្រាក់សន្សំរបស់សមាជិក។ គម្រោងនេះត្រូវបានអនុវត្តតាមរយៈក្រុម ហ៊ុនឥណទានជនបទតាមសហគមន៍សន្សំប្រាក់នៅថ្នាក់សហគមន៍។

នៅថ្ងៃទី 5 កញ្ញា ឆ្នាំ 2002 SEAD ត្រូវបានចុះបញ្ជីជាសហគមន៍ក្រៅរដ្ឋាភិបាលឈ្មោះថា "សហព័ន្ធ សន្សំប្រាក់ និងឥណទានកម្ពុជា" Cambodia Saving and Credit Federation ("CSCF") ។ បន្ទាប់មកនៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2002 សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា (CSCF) បានស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីបញ្ជាក់របស់ខ្លួន ទៅជាសមាគមសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺផ្តល់សេវាហិរញ្ញវត្ថុទៅដល់គ្រួសារដែលមានប្រាក់ចំណូលទាប និង សេវាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដែលមានចែងក្នុងវិសាលភាពរបស់អាជ្ញាបណ្ណប្រតិបត្តិករ ឥណទានជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុញ្ញាតអោយចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2024។

2. គោលការណ៍គណនេយ្យសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយប្រើប្រាស់គោលការណ៍ គណនេយ្យសំខាន់ៗ ព្រមទាំងមូលដ្ឋាន វាស់វែង ដូចបានរៀបរាប់ដូចខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣**

២. គោលការណ៍គណនេយ្យសំខាន់ៗ (តំណាងដោយអក្សរ)

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ ត្រូវបានរៀបចំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (“CIFRS for SMEs”) ដោយផ្អែកទាំងស្រុងទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំនៅក្រោមសម្មតិកម្មតម្លៃដើមប្រវត្តិសាស្ត្រលើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្មនិងបំណុលដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួនទឹកប្រាក់ចំណូល និងចំណាយដែលបានរាយការណ៍ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើកម្រិតនៃការយល់ដឹងរបស់គណៈគ្រប់គ្រង ទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ។

២.២ ប្រតិបត្តិការជាប្រតិបត្តិការបរទេស

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានគេវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃសេដ្ឋកិច្ចជាតិបង់ ដែលក្រុមហ៊ុនប្រតិបត្តិ (“រូបិយប័ណ្ណមុខងារ”)។ ក្រុមហ៊ុនមានប្រតិបត្តិការភាគច្រើនជាប្រាក់រៀល និងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់រៀល ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវបង្ហាញ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការ និង កាលៈទេសៈរបស់ក្រុមហ៊ុន ។

(ខ) ប្រតិបត្តិការ និងសមតុល្យ

រាល់ប្រតិបត្តិការចំណូល-ចំណាយជាប្រតិបត្តិការបរទេសក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជា រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ចំពោះប្រតិបត្តិការ និងការបកប្រែនៅអត្រាប្តូរប្រាក់នៅដំណាច់ការិយបរិច្ឆេទ ចំពោះសមតុល្យទ្រព្យសកម្ម និងអកម្ម ជាប្រតិបត្តិការបរទេសក្រៅពីប្រាក់រៀល ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពិស្តារ ។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.3 ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

របាយការណ៍លទ្ធផលពិស្តារ និងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវឱ្យមានការបកប្រែពីប្រាក់រៀលទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគប្រចាំឆ្នាំ។ រាល់ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងធាតុនៃដើមទុន ត្រូវបានបកប្រែតាមអត្រានៅចុងឆ្នាំ។ ភាពខុសគ្នានៃលទ្ធផលអត្រាប្តូរប្រាក់ទាំងអស់ដែលកើតឡើង ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល និងជាសមាសភាពដោយឡែកនៅក្នុងគណនីមូលធន។ ការបកស្រាយមិនត្រូវយកមកសន្មត់ថាគួរលេខជាប្រាក់រៀលដែលត្រូវបាន ឬអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបាន ប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ ។

ក្រុមហ៊ុន ប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជាដូចខាងក្រោម ៖

ការិយបរិច្ឆេទរបាយការណ៍	អត្រានៅចុងការិយបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យមភាគ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	1 ដុល្លារអាមេរិក = 4,085 រៀល	1 ដុល្លារអាមេរិក = 4,110 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	1 ដុល្លារអាមេរិក = 4,117 រៀល	1 ដុល្លារអាមេរិក = 4,087 រៀល

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និង ការវាស់វែងលើកដំបូង

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលក្រុមហ៊ុនក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃប្រតិបត្តិការដែលបានកែសម្រួលសម្រាប់ថ្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងនាពេលបន្ទាប់

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានចាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានរួមមាន សាច់ប្រាក់ និង ឧបករណ៍បំណុល (ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ឥណទានចំពោះអតិថិជនប្រាក់កម្ចី ត្រូវទទួល ទឹកប្រាក់ត្រូវទទួលផ្សេងៗ និងទឹកប្រាក់ត្រូវសងផ្សេងៗ)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងនាពេលបន្ទាប់ តាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ដោយដកចេញសំវិធានធនការថយចុះតម្លៃ។ ការធ្វើអប្បហារ ត្រូវបានលុបចោលនៅពេលដែលផលប៉ះពាល់នៃអប្បហារមិនសំខាន់ជាសារវន្ត។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពិទំព័រមុន)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានបញ្ឈប់ ឬទ្រព្យសកម្មត្រូវបានផ្ទេរ និងរាល់ហានិភ័យ និងផលប្រយោជន៍កម្មសិទ្ធិទាំងអស់ នៃទ្រព្យសកម្មត្រូវបានផ្ទេរ។ ភាពខុសគ្នារវាងចំនួនថ្លៃដើមយោងនៃទ្រព្យសកម្មនិងចំនួនសរុបនៃតំលៃតបស្នង ដែលទទួលបានឬនឹងត្រូវទទួលបានគឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

បំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបញ្ចប់ រំសាយ ឬផុតកំណត់ ។ ភាពខុសគ្នា រវាងចំនួនថ្លៃដើមយោងនៃបំណុលអកម្មហិរញ្ញវត្ថុដែលបានលុបចោល និងតំលៃតបស្នងដែលបានទូទាត់ឬនឹង ត្រូវទូទាត់ រួមទាំងទ្រព្យសម្បត្តិមិនមែនសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានប្រើប្រាស់ គឺត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(iv) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបាន រាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់ កងចំនួនទឹកប្រាក់ដែលបានកត់ត្រា ហើយក្រុមហ៊ុនមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬ មានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធត្រូវបាន បង្ហាញចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.5 ការថយចុះតម្លៃ

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ភ័ស្តុតាងគោលនៃការថយចុះតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានការថយចុះតម្លៃប្រសិនបើមានភ័ស្តុតាង ជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ ដែលជាលទ្ធផលបណ្តាលមកពីព្រឹត្តិការណ៍មួយ ឬច្រើន ដែលបានកើតឡើង បន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មលើកដំបូង (ព្រឹត្តិការណ៍ខាតបង់ដែលបានកើតឡើង) ហើយនឹងព្រឹត្តិការណ៍ ខាតបង់ (ឬព្រឹត្តិការណ៍) មានផលប៉ះពាល់ចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (ត្រឹមត្រូវមុន)

2.5 ការថយចុះតម្លៃ (ត្រឹមត្រូវមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត្រឹមត្រូវមុន)

ភ័ស្តុតាងគោលនៃការថយចុះតម្លៃ (ត្រឹមត្រូវមុន)

លក្ខណៈវិនិច្ឆ័យដែលក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកំណត់អំពីភ័ស្តុតាង ដែលបញ្ជាក់ពីការខាតបង់បណ្តាលមកពីការថយចុះតម្លៃរួមមាន សញ្ញាណបង្ហាញថាអ្នកខ្ចីប្រាក់ ឬក្រុមអ្នកខ្ចីប្រាក់ កំពុងជួបប្រទះនឹងផលវិបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង លទ្ធភាពដែលពួកគេនឹងត្រូវរក្សាយធន ឬការកែសម្រួលហិរញ្ញវត្ថុផ្សេងៗឡើងវិញ ការខកខានមិនបានបង់ការប្រាក់ និងប្រាក់ដើម និងនៅពេលដែលទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាបម្រែបម្រួលនៃការខកខានលើការសងប្រាក់ ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខានក្នុងការសងប្រាក់។

ការវាយតម្លៃនៃការថយចុះតម្លៃ

ក្រុមហ៊ុនកំណត់ជាដំបូង អំពីភ័ស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃក្នុងលក្ខណៈដាច់ដោយឡែក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទំហំធំ និងកំណត់លក្ខណៈដាច់ដោយឡែក ឬជាមួយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានទំហំតូចៗ ប្រសិនបើក្រុមហ៊ុនកំណត់ថាមិនមានភ័ស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ឬទ្រព្យសកម្មហិរញ្ញវត្ថុបានកំណត់លក្ខណៈដាច់ដោយឡែក ទោះបីមានទំហំធំ ឬតូចក៏ដោយ វាក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមទ្រព្យសកម្ម នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា និងបានកំណត់ជាមួយចំពោះការថយចុះតម្លៃ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវបានវាយតម្លៃដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នា ដើម្បីធ្វើការកំណត់រក portfolio នៃការថយចុះតម្លៃ។ ឥណទានត្រូវបានដាក់ជាក្រុម ដោយយោងទៅតាមលក្ខណៈហានិភ័យឥណទានរបស់វា ដើម្បីធ្វើការគណនាប៉ាន់ស្មានការខាតបង់ជាមួយ។ លក្ខណៈទាំងនេះមានទំនាក់ទំនងជាមួយនឹងការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ក្រុមនៃទ្រព្យសកម្មតាមរយៈការចង្អុលបង្ហាញពីសមត្ថភាពរបស់កូនបំណុល ក្នុងការសងប្រាក់គ្រប់ចំនួន ដោយយោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា នៃទ្រព្យសកម្មដែលត្រូវបានវាយតម្លៃ។

លំហូរសាច់ប្រាក់នាពេលអនាគតចំពោះក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាយតម្លៃការថយចុះតម្លៃជាមួយ ត្រូវបានប៉ាន់ស្មានដោយប្រើវិធីសាស្ត្របុគ្គល ដោយផ្អែកទៅលើមូលដ្ឋានបទពិសោធន៍ខាតបង់មុនៗចំពោះទ្រព្យសកម្ម ដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងនឹងទ្រព្យសកម្មក្នុងក្រុម។ ការសន្មតត្រូវបានធ្វើឡើងដើម្បីកំណត់ប៉ារ៉ាម៉ែត្រធាតុចូលដែលត្រូវការ និងដើម្បីកំណត់ការខាតបង់ដែលមានស្រាប់ក្នុងការប៉ាន់ស្មានសំវិធានធនខាតបង់។ ក្នុងការវាយតម្លៃសំវិធានធនខាតបង់ជាមួយ គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជាទម្រង់អាយុកាល គុណភាពឥណទាន ទំហំផលប៉ុន្តែ ការប្រមូលផ្តុំ និងនិន្នាការសេដ្ឋកិច្ច។

បទៈ ហ្វាយលែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.5 ការថយចុះតម្លៃ (តពិទំព័រមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

ការវាស់វែង

ចំនួនទឹកប្រាក់នៃការខាតបង់ត្រូវបានវាស់វែង ទៅតាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្នដែលបានប៉ាន់ស្មានការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើគណនីសំវិធានធន ហើយចំនួនទឹកប្រាក់ខាតបង់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុមានអត្រាការប្រាក់អថេរ នោះអត្រាអប្បបរមាសម្រាប់ការវាស់វែងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ គឺជាអត្រាការប្រាក់ប្រសិទ្ធភាព ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យា។

វិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយក្រុមហ៊ុន ដើម្បីកាត់បន្ថយភាពខុសគ្នារវាងការប៉ាន់ស្មានការខាតបង់នានា និងបទពិសោធន៍ការខាតបង់ជាក់ស្តែង។

កត់ត្រាបញ្ជាក់នៃការថយចុះ និងលុបចោល

ក្នុងការិយបរិច្ឆេទបន្ទាប់ ប្រសិនបើមានការថយចុះក្នុងចំនួនទឹកប្រាក់ខាតបង់ពីការថយចុះតម្លៃ ហើយការថយចុះនោះអាចនឹងទាក់ទងនឹងព្រឹត្តិការណ៍ជាក់ស្តែងមួយដែលបានកើតឡើង បន្ទាប់ពីការកត់ត្រាការថយចុះតម្លៃ ដូចជាការប្រសើរឡើងនៃអត្រាឥណទានរបស់កូនបំណុល នោះការខាតបង់ពីការថយចុះតម្លៃដែលត្រូវបានកត់ត្រាក្នុងត្រីមាស ត្រូវបានកត់ត្រាត្រឡប់ទៅវិញ ដោយការធ្វើនិយ័តកម្មលើគណនីសំវិធានធន។ ចំនួនទឹកប្រាក់ដែលប្រមូលបានមកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

នៅពេលឥណទានមិនអាចប្រមូលមកវិញបាន វាត្រូវបានជម្រះចេញពីបញ្ជីដោយកាត់កងពីគណនីសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ។ ឥណទានប្រភេទនេះត្រូវបានជម្រះចេញពីបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាពីតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ ប្រសិនបើមាន នៅពេលដែលគណៈគ្រប់គ្រងបានវិនិច្ឆ័យថា ក្រុមហ៊ុនមិនមានលទ្ធភាពប្រមូលប្រាក់នោះមកវិញបាន។

បទ: ហ្វាយលែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព័ទ្ធជាមុន)

2.5 ការថយចុះតម្លៃ (តព័ទ្ធជាមុន)

(ii) ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ទ្រព្យសកម្មដែលត្រូវធ្វើរំលស់ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការអន់ថយ នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតំលៃចុះបញ្ជីនឹងមិនអាចប្រមូលមកវិញបាន។ ប្រសិនបើមានការបង្ហាញពីការថយចុះតម្លៃដែលអាចកើតមាន ចំនួនទឹកប្រាក់ដែលអាចយកមកវិញបាននៃទ្រព្យសកម្មដែលរងផលប៉ះពាល់ត្រូវបានប៉ាន់ប្រមាណ ហើយប្រៀបធៀបជាមួយនឹងតំលៃចុះបញ្ជីយោងរបស់វា។ ការខាតបង់លើការអន់ថយត្រូវបានគេទទួលស្គាល់តាមចំនួនលំអៀងតំលៃចុះបញ្ជីយោងនៃទ្រព្យនោះ ធៀបជាមួយតំលៃដែលអាចស្រង់បានមកវិញ ប្រសិនបើតំលៃចុះបញ្ជីធំជាងតំលៃដែលអាចស្រង់មកវិញបាន។ តំលៃដែលអាចស្រង់បានមកវិញ គឺជាតំលៃមួយណាដែលខ្ពស់ជាងរវាងតំលៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់ធៀបនឹងតំលៃកំពុងប្រើប្រាស់។

ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលពិស្តារ ក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។ ការកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រលប់មកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលពិស្តារ ទៅតាមតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃ។

2.6 សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យមិនមានកំហិតនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលងាយស្រួលបំប្លែងជាសាច់ប្រាក់បានក្នុងរយៈពេលកំណត់តិចជាងរយៈពេល បី ខែ ហើយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរនៃតម្លៃរបស់វា។

2.7 ប្រាក់តំកល់ដើមទុននៅធនាគារជាតិនៃកម្ពុជា

ប្រាក់តំកល់ដើមទុនលក្ខន្តិកៈ គឺជាប្រាក់តំកល់ធានាដើមទុន ដែលត្រូវបានកំណត់ដោយភាគរយដែលបានកំណត់នៃដើមទុនអប្បបរមា ត្រូវរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ប្រាក់តំកល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សំរាប់ប្រតិបត្តិការប្រចាំថ្ងៃទេហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព្វីទំព័រមុន)

2.8 ឥណទាន ចំពោះអតិថិជន

ឥណទានចំពោះអតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែននិស្សន្ទ ដែលមានការទូទាត់ មានលក្ខណៈថេរ រឺអាចកំណត់បាន ដែលមិនមានសម្រង់តំលៃក្នុងទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទានចំពោះអតិថិជន ត្រូវបានវាស់វែងដំបូងតាមតំលៃសមស្រម បូកនឹងថ្លៃដើមប្រតិបត្តិការផ្ទាល់បន្ថែម ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម រំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.9 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានទទួលស្គាល់ដំបូងក្នុងតម្លៃប្រតិបត្តិការ ហើយវាស់វែងជាបន្តបន្ទាប់ក្នុងតម្លៃរំលោះ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព លុះត្រាតែតម្លៃទទួលបាននៃការបញ្ចុះតម្លៃមិនសំខាន់ ក្នុងករណីនេះពួកវាត្រូវបានបញ្ជាក់ក្នុងតម្លៃប្រតិបត្តិការ ។

2.10 អចលនទ្រព្យ និងបរិក្ខារ

អចលនទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ និងការខាតបង់ដោយសារការចុះនៃតម្លៃ ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗ ដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ។ តាមករណីជាក់ស្តែងថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលពាក់ព័ន្ធជាមួយទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទ ដែលការជួសជុល និងថែទាំនោះបានកើតឡើង។

ពុំមានការគណនារំលស់ទៅលើដីធ្លីនោះទេ។ រំលស់លើអចលនទ្រព្យ និងបរិក្ខារ ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃអចលនទ្រព្យនីមួយៗនោះ តាមឆ្នាំដូចខាងក្រោម៖

អាគារ	20 ឆ្នាំ
គ្រឿងបរិក្ខារការិយាល័យ	2 ឆ្នាំ
យានយន្ត	2 – 5 ឆ្នាំ
គ្រឿងបរិក្ខារនិងបរិក្ខារកុំព្យូទ័រ	2 ឆ្នាំ

តម្លៃយោងរបស់អចលនទ្រព្យ ត្រូវបានកាត់បន្ថយភ្លាមមកត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃយោងមានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន ។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ជាងគេរវាងតម្លៃសមស្របដកចេញសោហ៊ុយលក់ ធៀបនឹងតម្លៃប្រើប្រាស់របស់វា។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទ្ធិព័រមុន)

2.10 អបលនទ្រព្យ និងបរិក្ខារ (តពិទ្ធិព័រមុន)

ធាតុនៃអចលនទ្រព្យនីមួយៗ ត្រូវបានឈប់ទទួលស្គាល់ នៅពេលមានការលក់/ដកចេញ ឬនៅពេលពុំមាន អត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬការលក់/ដកចេញរបស់វា។ ចំណេញ និងខាតត្រូវបានកំណត់ឡើង ដោយប្រៀបធៀបទឹកប្រាក់ទទួលបាន ជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវបានកត់ត្រាក្នុងចំណេញឬខាតនៅកាលបរិច្ឆេទលក់ ។

2.11 ប្រាក់កម្ចី និងបំណុលផ្សេងៗ

ប្រាក់កម្ចី និងបំណុលផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃប្រតិបត្តិការ ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម ថ្លៃដើមរំលស់ លុះត្រាតែផលប៉ះពាល់នៃការបញ្ចុះតម្លៃគឺពុំធំដុំជាសារវន្ត ក្នុងករណីនេះវាត្រូវបានកំណត់បង្ហាញតាម ថ្លៃដើម។

2.12 ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ ជាបំណុល អាស្រ័យទៅតាមខ្លឹមសារសេដ្ឋកិច្ចនៃឧបករណ៍នោះ។ ការចែកចាយដល់អ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធន។

2.13 សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា លើកណាក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬវាទរហិត ដែលបានកើតឡើងជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរអោយជឿជាក់បាន។

សំវិធានធនត្រូវបានគេវាស់ស្ទង់ តាមតំលៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវការដើម្បីទូទាត់កាតព្វកិច្ចដោយប្រើអត្រាអប្បហារមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតំលៃទីផ្សារបច្ចុប្បន្ននៃតំលៃពេលវេលាទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុតត្រូវបានកត់ត្រាជាចំណាយការប្រាក់។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តំណាងដោយអក្សរ)

2.14 ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់ទាំងអស់ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម និងកត់ត្រាក្នុង "ចំណូលការប្រាក់" និង "ចំណាយការប្រាក់" ក្នុងរបាយការណ៍លទ្ធផលពិស្តារ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បហារជាក់ស្តែងចំពោះការទូទាត់ ឬការទទួលបានសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាង ទៅតាមការសម្រប លើតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនបានរួមបញ្ចូលរាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬចំណាយបន្ថែមនានា ដែលបានចំណាយផ្ទាល់លើឧបករណ៍នោះ ចំពោះការទិញ ឬ ការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់ប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតបង់ណាមួយនាពេលអនាគតទេ។

នៅពេលមានការប្រែប្រួលចំពោះការទូទាត់ ឬការទទួលបានសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នោះតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលំហូរសាច់ប្រាក់ប៉ាន់ស្មានជាក់ស្តែង និងលំហូរសាច់ប្រាក់ប៉ាន់ស្មានដែលបានកែតម្រូវ។ តម្លៃយោងត្រូវបានគណនាឡើងវិញ ដោយគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ។ និយ័តកម្មនេះ ត្រូវបានកត់ត្រាជាចំណូលការប្រាក់ ឬចំណាយការប្រាក់ នៅក្នុងរបាយការណ៍លទ្ធផលពិស្តារកាលបរិច្ឆេទការកែតម្រូវ។

នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុមានការថយចុះតម្លៃ ក្រុមហ៊ុនកាត់បន្ថយតម្លៃយោងឱ្យនៅត្រឹមចំនួនទឹកប្រាក់ដែលអាចស្រង់មកវិញបាន ដែលជាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ធ្វើអប្បហារតាមអត្រាការប្រាក់ប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុ និងបន្តកត់ត្រាបង្កើនឡើងវិញនូវតម្លៃអប្បហាររួច ជាចំណូលការប្រាក់។ ចំណូលការប្រាក់ពីឥណទានចំពោះអតិថិជនដែលមានការថយចុះតម្លៃ ត្រូវបានកត់ត្រាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើម។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទ័ព័រមុន)

2.15 ចំណូល និងចំណាយកម្រៃជើងសារ

ចំណូលកម្រៃជើងសាររួមមាន កម្រៃសម្រាប់ដំណើរការឥណទាន និង កម្រៃពីការផាកពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវ។

ចំណូលកម្រៃជើងសារមិនមែនជាផ្នែកមួយនៃការប្រាក់ប្រសិទ្ធភាព របស់ឥណទានត្រូវទទួលបានរវាងតាមថ្លៃដើមដករំលស់ទេ ដូចនេះវាត្រូវបានកត់ត្រាជាចំណូល នៅពេលដែលក្រុមហ៊ុនបានបំពេញសេវាជូនអតិថិជន។ កម្រៃពីការផាកពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវត្រូវបានកត់ត្រានៅពេលដែលទទួលបានសាច់ប្រាក់។

ចំណាយកម្រៃឈ្នួល និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់លើមូលដ្ឋានបង្គរ នៅពេលសេវាកម្មត្រូវបានទទួល។

2.16 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានកត់ត្រា ក្នុងឆ្នាំដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ដោយនិយោជិតរបស់ក្រុមហ៊ុន។

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ប្រាក់សន្តិសុខសង្គម ប្រាក់បំណាច់អតីតភាពការងារ មូលនិធិសោធននិវត្តន៍ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍មិនមែនរូបិយវត្ថុ ត្រូវបានវាស់វែងលើមូលដ្ឋានដែលមិនមានអប្បបរមា ហើយត្រូវបានចំណាយនៅពេលដែលនិយោជិតផ្តល់សេវាកម្មរបស់ពួកគេដល់ក្រុមហ៊ុន។

2.17 ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យា។ ចំណាយពន្ធត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទ។ ពន្ធគ្រៅពីពន្ធលើប្រាក់ចំណេញត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណេញ ត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធ និងការកែសម្រួលណាមួយចំពោះពន្ធដែលត្រូវបង់ទាក់ទងនឹងឆ្នាំមុន។

ពន្ធពន្យា ត្រូវបានទទួលស្គាល់ទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្ម និងអកម្ម ធៀបនឹងតំលៃយោងដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលើការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធ។ ពន្ធពន្យា ត្រូវបានកំណត់ដោយប្រើអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ហើយត្រូវបានគេរំពឹងថានឹងអនុវត្តបាន នៅពេលដែលពន្ធពន្យារសកម្មពាក់ព័ន្ធត្រូវសម្រេចបាន ឬបំណុលពន្ធពន្យាត្រូវបានទូទាត់។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (ត្រឹមត្រូវមុន)

2.17 ពន្ធលើប្រាក់ចំណេញ (ត្រឹមត្រូវមុន)

ពន្ធពន្យារសកម្ម ត្រូវបានវាស់វែងជាចំនួនខ្ពស់បំផុត ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធបច្ចុប្បន្ន ឬព្យាករណ៍នាពេលអនាគត ដែលទំនងជាទទួលបានមកវិញ។ ពន្ធពន្យារសកម្ម ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញជាប់ពន្ធនាពេលអនាគតអាចរកបាន ដើម្បីកាត់កងជាមួយពន្ធពន្យារសកម្មនោះ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីផលវិបាកនៃពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងថាទទួលបានមកវិញ ឬទូទាត់តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន នៅកាលបរិច្ឆេទរាយការណ៍។ ពន្ធពន្យារសកម្ម និងបំណុលពន្ធពន្យារត្រូវបានទូទាត់លុះត្រាតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។

2.18 ភតិសន្យាប្រតិបត្តិ

ភតិសន្យាដែលភាគីម្ចាស់ទ្រព្យនៅមានហានិភ័យជាក់លាក់ និងទទួលបានផលកម្មសិទ្ធិលើទ្រព្យនោះ ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលពិស្តារ តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យានោះ។

2.19 សំវិធានធននិងទុនបំរុងតាមបទប្បញ្ញត្តិ

ផ្អែកតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2017 និងសារាចរណ៍ណែនាំលេខ ធ7-018-001 ប្រ.ក ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើការខូចខាត រាល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យវាស់វែងការអន់ថយ និងធ្វើសំវិធានធនតាមបទប្បញ្ញត្តិគ្រប់គ្រាន់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ដោយផ្អែកលើចំណាត់ថ្នាក់ និងសំវិធានធនហានិភ័យឥណទានថ្មី ហើយសំវិធានធនតាមបទប្បញ្ញត្តិអប្បបរមាត្រូវបានធ្វើឡើងដោយផ្អែកលើចំណាត់ថ្នាក់ដែលពាក់ព័ន្ធ ។

ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងប្រកាសនេះ ត្រូវបានកំណត់ថាជាឥណទានសរុប ផលិតផលហិរញ្ញវត្ថុផ្សេងទៀត និងកិច្ចសន្យាហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលផ្តល់ជូនដោយក្រុមហ៊ុនទៅឱ្យសមភាគី ដែលមានហានិភ័យឥណទាន។

ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិបង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS for SMEs នោះ ការបំពេញបន្ថែម នឹងត្រូវបានកត់ត្រាជាទុនបំរុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបំរុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិបង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS for SMEs ។ ទុនបំរុងតាមបទប្បញ្ញត្តិ ត្រូវបានកម្ចាត់ចោលឡើងវិញជាទ្រព្យដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តំណាងដោយ)

2.20 ភាគីសម្ព័ន្ធព្យាបាល

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធព្យាបាលរវាងគ្នា ប្រសិនបើជាភាគីណាមួយ ដោយផ្ទាល់ ឬដោយប្រយោល ឬតាមរយៈអន្តរការីមួយរូប ឬច្រើនរូប អាចត្រួតត្រាភាគីមួយទៀត ឬអាច ជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសម្រេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និង កិច្ចប្រតិបត្តិការអាជីវកម្ម។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬអង្គភាពសាជីវកម្ម ហើយរួមបញ្ចូលសមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គលណាម្នាក់ដែលត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធព្យាបាលបញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល 10% យ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណាដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាននិងការវិនិច្ឆ័យដែលមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ ចំពោះចំនួនទ្រព្យសម្បត្តិ និង បំណុលដែលបានរាយការណ៍។ ការប៉ាន់ប្រមាណនិងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ និងផ្អែកលើបទពិសោធន៍អតីតកាល និងកត្តាដទៃទៀត រួមទាំងការរំពឹងទុកទាក់ទងនឹងព្រឹត្តិការណ៍នាពេលអនាគតដែលត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈ។ ការប៉ាន់ស្មានទាំងនេះអាចខុសគ្នាពីលទ្ធផលជាក់ស្តែង។

(i) ការខាតបង់ពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ផ្អែកលើការវាយតម្លៃចំពោះការប្រមូលមកវិញបាន។ នៅពេលធ្វើការវិនិច្ឆ័យលើការប៉ាន់ស្មាននៃចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងការធ្វើសំវិធានធនលើការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត និងដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ គណៈគ្រប់គ្រង ជាពិសេសវិភាគការបែងចែកផលប៉ុន្តែឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត រួមទាំងទម្រង់ងាយកាលរបស់វា បទពិសោធន៍ការខាតបង់ ការប្រមូលផ្តុំអតិថិជនភាពសក្តិសមនៃឥណទានរបស់អតិថិជន និន្នាការសេដ្ឋកិច្ចបច្ចុប្បន្ន សមត្ថភាពក្នុងការរកលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់សងកាតព្វកិច្ចបំណុល និងការផ្លាស់ប្តូរការទូទាត់សងរបស់អតិថិជន។ ភាពត្រឹមត្រូវនៃសំវិធានធនអាស្រ័យលើការសន្មត់គំរូ និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនខាតបង់។ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មាន ភាពខុសគ្នាបែបនេះនឹងប៉ះពាល់ដល់តម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។

បទ: ហ្វាយលែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ (តព្វីទំព័រមុន)

(ii) ពន្ធដារ

ពន្ធដារត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ ដែលចូលជាធរមាននៅថ្ងៃរាយការណ៍។ ទោះយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធ លើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុន ចំពោះសកម្មភាពអាជីវកម្មរបស់ខ្លួន អាចមិនស្របគ្នានឹងការបកស្រាយអំពីសកម្មភាពដូចគ្នាដោយអាជ្ញាធរពន្ធដារ។ ការវិនិច្ឆ័យខុសគ្នាទាំងនេះអាចធ្វើអោយមានការកើនឡើងប្រាក់ពន្ធ និងការកំណត់ពន្ធបន្ថែម និងការផាកពិន័យ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូងបំណុលពន្ធដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចមានការប្រែប្រួលនៅពេលក្រោយ នៅពេលដែលមានការកំណត់ពន្ធបានធ្វើឡើងវិញចុងក្រោយ ដោយអាជ្ញាធរពន្ធដារ។

4. សាច់ប្រាក់ក្នុងដៃ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	152,685	37,377	186,234	45,235
	152,685	37,377	186,234	45,235

សាច់ប្រាក់ក្នុងដៃត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

វិភាគតាមប្រភេទរូបិយប័ណ្ណ៖	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	59,547	14,577	79,623	19,340
ប្រាក់រៀល	61,648	15,091	79,745	19,370
ប្រាក់បាត	31,490	7,709	26,866	6,525
	152,685	37,377	186,234	45,235

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

5. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត (*)	400	98	480	117
ប្រាក់តំកល់ដើមទុន (**)	487,080	119,236	487,080	118,309
	<u>487,480</u>	<u>119,334</u>	<u>487,560</u>	<u>118,426</u>

(*) គណនីចរន្តជាមួយធនាគារជាតិមិនមានការប្រាក់ទេ ។

(**) ប្រាក់តំកល់លក្ខន្តិកៈ តំណាងឱ្យប្រាក់តំកល់ធានាដើមទុន ចំនួនប្រាំភាគរយនៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ធ 7-017-326 ចុះថ្ងៃទី 25 ខែ តុលា ឆ្នាំ 2017។ ប្រាក់តំកល់លក្ខន្តិកៈនេះមិនមានកំរៃការប្រាក់ទេ នឹងត្រូវប្រគល់អោយទៅគ្រឹះស្ថានហិរញ្ញវត្ថុ វិញនៅពេលដែលមានការជំរះបញ្ជីដោយស្ម័គ្រចិត្តដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់។

6. សមតុល្យជាមួយធនាគារផ្សេងទៀត

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីសន្សំ	1,466,020	358,879	1,040,373	252,702
គណនីចរន្ត	409	100	412	100
	<u>1,466,429</u>	<u>358,979</u>	<u>1,040,785</u>	<u>252,802</u>

សមតុល្យជាមួយធនាគារផ្សេងទៀត ត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
ក្នុងកំឡុងពេលមួយខែ	<u>1,466,429</u>	<u>358,979</u>	<u>1,040,785</u>	<u>252,802</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	296,608	72,609	238,725	57,985
ប្រាក់រៀល	491,221	120,250	551,348	133,920
ប្រាក់បាត	678,600	166,120	250,712	60,897
	<u>1,466,429</u>	<u>358,979</u>	<u>1,040,785</u>	<u>252,802</u>

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖

	2023	2022
	% p.a.	% p.a.
គណនីសន្សំ	0.05% - 0.75%	0.05% - 0.50%
គណនីចរន្ត	0%	0%

បទ្ទេស ប្រាយនៃន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

7. ឥណទានចំពោះអតិថិជន

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	26,062,478	6,380,044	28,988,062	7,041,064
ចំណូលដែលមិនទាន់ទទួលស្គាល់	(374,880)	(91,771)	(373,721)	(90,775)
	25,687,598	6,288,273	28,614,341	6,950,289
សំវិធានធនលើការខាតបង់ឥណទាន	(377,938)	(92,518)	(310,831)	(75,499)
ឥណទានចំពោះអតិថិជន សុទ្ធ	25,309,660	6,195,755	28,303,510	6,874,790

ចលនាក្នុងខ្ទង់សំវិធានធនលើការបាត់បង់ឥណទានមានដូចតទៅ ៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	310,831	75,499	349,703	85,838
សំវិធានធន ក្នុងការិយបរិច្ឆេទ	215,588	52,455	73,473	17,977
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	(148,481)	(36,127)	(112,345)	(27,488)
ការបកប្រែរូបិយប័ណ្ណ	-	691	-	(828)
នៅចុងការិយបរិច្ឆេទ	377,938	92,518	310,831	75,499

ការវិភាគបន្ថែមលើឥណទាន ចំពោះអតិថិជន មានដូចខាងក្រោម ៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
ក្នុងកំឡុងពេលមួយខែ	2,499,835	611,955	237,907	57,786
លើសពីមួយឆ្នាំទៅប្រាំឆ្នាំ	22,089,613	5,407,494	22,250,164	5,404,461
លើសពីប្រាំឆ្នាំ	1,473,030	360,595	6,499,991	1,578,817
	26,062,478	6,380,044	28,988,062	7,041,064
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	9,147,492	2,239,288	8,972,519	2,179,383
ប្រាក់រៀល	13,335,346	3,264,467	15,663,832	3,804,671
ប្រាក់បាត	3,579,640	876,289	4,351,711	1,057,010
	26,062,478	6,380,044	28,988,062	7,041,064

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

7. ឥណទានចំពោះអតិថិជន (តព័ទ្ធព័រមុន)

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(គ) វិភាគតាមប្រភេទស្នាក់នៅ៖				
និវាសនជន	26,062,478	6,380,044	28,988,062	7,041,064
(ឃ) វិភាគតាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	12,781,682	3,128,931	14,369,196	3,490,210
ការប្រើប្រាស់	8,606,977	2,106,971	8,666,296	2,105,003
ពាណិជ្ជកម្ម	2,745,034	671,979	3,620,978	879,519
សេវាកម្ម	974,970	238,671	1,377,947	334,697
សាងសង់	920,322	225,293	938,845	228,041
ផ្សេងៗ	33,493	8,199	14,800	3,594
	26,062,478	6,380,044	28,988,062	7,041,064
(ង) វិភាគតាមសម្ព័ន្ធភាគី៖				
អតិថិជនខាងក្រៅ	26,062,478	6,380,044	28,988,062	7,041,064
(ច) វិភាគតាមសាខា ៖				
សាខាខេត្តបាត់ដំបង	8,999,654	2,203,098	10,909,156	2,649,783
សាខាខេត្តបន្ទាយមានជ័យ	9,255,822	2,265,807	9,779,798	2,375,467
សាខាបវេល	7,807,002	1,911,139	8,299,108	2,015,814
	26,062,478	6,380,044	28,988,062	7,041,064
(ឆ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖			2023	2022
			% p.a.	% p.a.
ឥណទានទៅ SMEs			16.80% - 18%	15.60% - 18%

បឋម ឆ្នោយនៃ ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

8. បរិស្ថាន និងបរិក្ខារ

ថ្ងៃដើម	ដី		អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿង បរិក្ខារ ពាន់រៀល	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ		សរុប	
	ពាន់រៀល	ពាន់រៀល				ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី 1 មករា 2023	703,281		537,848	375,273	212,676	112,281	1,941,359	471,547	
ទិញបន្ថែម	-		-	5,206	10,140	1,811	17,156	4,174	
លុបចោល	-		-	-	-	(4,861)	(4,861)	(1,183)	
ការកែតម្រូវផ្សេងៗ	545		479	(2,785)	(1,406)	(717)	(3,884)	(945)	
ការបកប្រែប្រិយប័ណ្ណ	-		-	-	-	-	-	3,707	
នាថ្ងៃទី 31 ធ្នូ 2023	703,826		538,327	377,694	221,410	108,513	1,949,770	477,300	
រំលស់បង្គរ									
នាថ្ងៃទី 1 មករា 2023	-		164,329	265,336	181,118	109,165	719,948	174,872	
ទាយជួនានក្នុងការិយបរិច្ឆេទ	-		28,997	45,399	25,843	3,301	103,539	25,334	
លុបចោល	-		-	-	-	(4,861)	(4,861)	(1,189)	
ការកែតម្រូវផ្សេងៗ	-		(1,375)	2,928	(1,488)	(859)	(793)	(194)	
ការបកប្រែប្រិយប័ណ្ណ	-		-	-	-	-	-	1,381	
នាថ្ងៃទី 31 ធ្នូ 2023	-		191,951	313,663	205,474	106,745	817,833	200,204	
តម្លៃយោង									
នាថ្ងៃទី 31 ធ្នូ 2023	703,826		346,376	64,031	15,936	1,768	1,131,937	277,096	

បឋម ឆ្នោយនៃ ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

8. បទបទប្បញ្ញត្តិ និងបរិក្ខារ (ត្រឹមត្រូវមូល)

ថ្ងៃដើម	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿង បរិក្ខារ ការិយាល័យ ពាន់រៀល	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ ពាន់រៀល	សរុប	
						ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា 2022	704,918	539,283	380,394	211,553	104,636	1,940,784	476,383
ទិញបន្ថែម	-	-	18,054	22,831	6,841	47,726	11,678
លុបចោល	-	-	(26,793)	(23,813)	-	(50,606)	(12,382)
ការកែតម្រូវផ្សេងៗ	(1,637)	(1,435)	3,618	2,105	804	3,455	845
ការបកប្រែប្រិយប័ណ្ណ	-	-	-	-	-	-	(4,977)
នាថ្ងៃទី 31 ធ្នូ 2022	703,281	537,848	375,273	212,676	112,281	1,941,359	471,547

រំលស់បង្គរ

នាថ្ងៃទី 1 មករា 2022	-	133,791	252,383	178,772	101,298	666,244	163,536
ទាយដ្ឋានក្នុងការិយបរិច្ឆេទ	-	28,795	36,014	24,335	6,731	95,875	23,459
លុបចោល	-	-	(26,588)	(23,742)	-	(50,330)	(12,315)
ការកែតម្រូវផ្សេងៗ	-	1,743	3,527	1,753	1,136	8,159	1,996
ការបកប្រែប្រិយប័ណ្ណ	-	-	-	-	-	-	(1,804)
នាថ្ងៃទី 31 ធ្នូ 2022	-	164,329	265,336	181,118	109,165	719,948	174,872

តម្លៃយោង

នាថ្ងៃទី 31 ធ្នូ 2022	703,281	373,519	109,937	31,558	3,116	1,221,411	296,675
-----------------------	---------	---------	---------	--------	-------	-----------	---------

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

9. ទ្រព្យសកម្មផ្សេងៗ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយបង់មុន	12,255	3,000	16,640	4,042
ផ្សេងៗ	55,556	13,600	49,573	12,041
	<u>67,811</u>	<u>16,600</u>	<u>66,213</u>	<u>16,083</u>

10. ប្រាក់បញ្ញើរបស់អតិថិជន

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់ SMEs:				
គណនីអសកម្ម	747,281	182,933	782,226	189,999
ប្រាក់បញ្ញើកាតព្វកិច្ច	351,973	86,162	366,868	89,110
ប្រាក់បញ្ញើតាមកិច្ចសន្យា	5,560	1,361	6,913	1,679
ប្រាក់បញ្ញើស្ម័គ្រចិត្ត	2,275	557	3,358	816
	<u>1,107,089</u>	<u>271,013</u>	<u>1,159,365</u>	<u>281,604</u>

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានយោងពីការិយបរិច្ឆេទមុន។ ពុំមានប្រាក់បញ្ញើបន្ថែមរបស់អតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ2019។ ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម ៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	852,471	208,683	884,103	214,744
ប្រាក់បាត	254,618	62,330	275,262	66,860
	<u>1,107,089</u>	<u>271,013</u>	<u>1,159,365</u>	<u>281,604</u>
(ខ) វិភាគតាមសាខា ៖				
សាខាខេត្តបាត់ដំបង	484,878	118,697	511,269	124,185
សាខាខេត្តបន្ទាយមានជ័យ	254,454	62,290	275,262	66,860
សាខាបវេល	367,757	90,026	372,834	90,559
	<u>1,107,089</u>	<u>271,013</u>	<u>1,159,365</u>	<u>281,604</u>

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តុលាការីយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

10. ប្រាក់បញ្ញើរបស់អតិថិជន (តំណែងប្រាក់)

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖	2023	2022
	% p.a.	% p.a.
ប្រាក់បញ្ញើរបស់ SMEs		
ប្រាក់បញ្ញើតាមកិច្ចសន្យា	5.00% - 10.50%	5.00% - 10.50%
ប្រាក់បញ្ញើកាតព្វកិច្ច	6.00%	6.00%
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3.00%	3.00%

11. បំណុលផ្សេងៗ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលសោធននិវត្តន៍ និងអត្ថប្រយោជន៍	527,791	129,202	897,238	217,935
បំណុលលើការឈប់សំរាកប្រចាំឆ្នាំ	156,817	38,388	151,490	36,796
ចំណាយបង្គរ	80,232	19,641	51,902	12,607
បំណុលពន្ធផ្សេងៗ	18,638	4,563	18,407	4,471
បំណុលផ្សេងៗ	121,796	29,815	88,717	21,549
	<u>905,274</u>	<u>221,609</u>	<u>1,207,754</u>	<u>293,358</u>

12. ប្រាក់កម្ចី

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិធនាគារ Stichting Rabo (*)	-	-	823,400	200,000
មូលនិធិកម្ចីខ្នាតតូច អង្គការ យើងអន្តរជាតិ				
នៅចក្រភពអង្គេស	3,119,523	763,653	3,439,857	835,525
Impulso	17,959	4,396	-	-
ឯកត្តជន	3,303,750	808,752	4,057,348	985,511
Oikocredit Ecumennical Development				
Cooperative Society U.A. (*)	-	-	609,242	147,982
	<u>6,441,232</u>	<u>1,576,801</u>	<u>8,929,847</u>	<u>2,169,018</u>

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

12. ប្រាក់កម្ចី (តពីទំព័រមុន)

(*) ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 ក្រុមហ៊ុនបានធ្វើការទូទាត់គ្រប់ចំនួនចំពោះកម្ចីដែលទទួលបានពីស្ថាប័នខាងលើ។

(ក) វិភាគតាមកាលកំណត់សង ៖	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	362,550	88,752	160,000	38,863
ក្នុងកំឡុងពេលពីរខែ ដល់បីខែ	367,650	90,000	993,960	241,428
លើសពីបីខែ ដល់មួយឆ្នាំ	1,021,250	250,000	1,138,571	276,554
លើសពីមួយឆ្នាំ ដល់ប្រាំឆ្នាំ	4,689,782	1,148,049	6,637,316	1,612,173
	<u>6,441,232</u>	<u>1,576,801</u>	<u>8,929,847</u>	<u>2,169,018</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ប្រាក់រៀល	240,000	58,752	-	-
ដុល្លារអាមេរិក	<u>6,201,232</u>	<u>1,518,049</u>	<u>8,929,847</u>	<u>2,169,018</u>
	<u>6,441,232</u>	<u>1,576,801</u>	<u>8,929,847</u>	<u>2,169,018</u>
(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖				
		2023		2022
		% p.a.		% p.a.
ប្រាក់រៀល		8.30%		0%
ដុល្លារអាមេរិក		0% - 9%		8% - 9.50%

13. ដើមទុនគម្រោង SEAD

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ				
សហភាពឥណទានប្រទេសអូស្ត្រាលី (CUFA)	83,365	20,841	83,365	20,841
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ				
AusAID	866,456	216,614	866,456	216,614
	<u>949,821</u>	<u>237,455</u>	<u>949,821</u>	<u>237,455</u>

សូមពិនិត្យមើលកំណត់សំគាល់លេខ 1 សំរាប់ព័ត៌មានលំអិត។

បទ្ទេស ឆ្នាំ ២០២៣

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣**

14. ដើមទុន

	2023		2022	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
ចេញផ្សាយ និងបានបង់គ្រប់ចំនួន	9,741,600	2,435,400	9,741,600	2,435,400

នាការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ ដើមទុនលក្ខន្តិកៈរបស់ក្រុមហ៊ុនមានចំនួន 48,708 ភាគហ៊ុន ក្នុងមួយហ៊ុនមានតម្លៃ 200,000 រៀល។ រាល់ភាគហ៊ុនត្រូវបានទូទាត់រួចដែលមានសមាសភាពរបស់ភាគហ៊ុននីមួយៗរបស់ក្រុមហ៊ុនមានដូចខាងក្រោម ៖

	2023		2022	
	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន
សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាង ដោយលោក លី ចាន់ទី	97.78%	47,622	97.78%	47,622
លោក មាស ធន	0.82%	400	0.82%	400
អ្នកស្រី ង៉ែត នី	0.41%	200	0.41%	200
អ្នកស្រី ជា ចាន់ដា	0.44%	216	0.44%	216
លោក វ៉ែន ផល្លី	0.14%	70	0.14%	70
លោក លី ចាន់ទី	0.41%	200	0.41%	200
	100%	48,708	100%	48,708

15. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺបង្ហាញពីភាពខុសគ្នារវាង សំវិធានធនលើឱនភាពតម្លៃដើមដែលបាត់បង់ ត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs និង សំវិធានធនតាមច្បាប់បង្ក ដែលត្រូវបានគណនាដោយអនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ភាពខុសគ្នា ត្រូវបានគេកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមច្បាប់បង្ក គឺធំជាងសំវិធានធនលើឱនភាពតម្លៃដើម ដែលត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs។ ទុនបម្រុងនេះត្រូវបានផ្ទេរទៅកាន់លទ្ធផលបង្ក។

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តុលាការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

15. ទុនបម្រុងតាមបទប្បញ្ញត្តិ (តពិទំព័រមុន)

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា	1,094,218	265,780	1,174,621	288,321
ការផ្ទេរ	(208,653)	(50,767)	(80,403)	(19,673)
ការបកប្រែរូបិយប័ណ្ណ	-	1,773	-	(2,868)
នាថ្ងៃទី 31 ធ្នូ	885,565	216,786	1,094,218	265,780

ការផ្ទេរពី លទ្ធផលបង្ក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំពោះឱនភាពតម្លៃដើមក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម។

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការថយចុះតម្លៃសំវិធានធនតាមច្បាប់បង្កតាម បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា				
- សមតុល្យនៅធនាគារ	14,664	3,590	10,408	2,527
- ឥណទានចំពោះអតិថិជន	1,248,839	305,713	1,394,641	338,752
	1,263,503	309,303	1,405,049	341,279
ការខាតបង់ពីការថយចុះតម្លៃ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុតាម CIFRS for SMEs	377,938	92,518	310,831	75,499
	885,565	216,785	1,094,218	265,780

16. ចំណូលពីការប្រាក់

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់គឺបានមកពី៖				
ឥណទានចំពោះអតិថិជន	4,630,790	1,126,713	5,296,958	1,296,050
សមតុល្យនៅធនាគារ	6,213	1,511	3,582	877
	4,637,003	1,128,224	5,300,540	1,296,927

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តុលាការីយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

17. ចំណាយលើការប្រាក់

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចី	422,839	102,881	645,525	157,946
ប្រាក់បញ្ញើរបស់អតិថិជន	21,284	5,178	26,626	6,515
	<u>444,123</u>	<u>108,059</u>	<u>672,151</u>	<u>164,461</u>

18. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលផ្សេងៗ	258,810	62,971	130,084	31,829
ចំណូលការសងវិញនៃប្រាក់កម្ចី	62,954	15,317	81,537	19,950
	<u>321,764</u>	<u>78,288</u>	<u>211,621</u>	<u>51,779</u>

19. សេហ៊ីយបុគ្គលិក

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	2,882,159	701,255	2,813,743	688,462
ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍	150,980	36,735	227,462	55,655
ចំណាយលើការឈប់សំរាកប្រចាំឆ្នាំ	117,797	28,661	118,313	28,949
ចំណាយលើការថែរក្សាសុខភាព	13,085	3,184	34,003	8,319
	<u>3,164,021</u>	<u>769,835</u>	<u>3,193,521</u>	<u>781,385</u>

បទ: ហ្វាយលែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

20. ចំណាយលើប្រតិបត្តិការផ្សេងៗ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយលើការផ្តល់ការិយាល័យ	217,379	52,890	212,439	51,979
សោហ៊ុយវិជ្ជាជីវៈ	127,043	30,911	123,435	30,202
សោហ៊ុយលើការបណ្តុះបណ្តាល	91,093	22,164	82,111	20,091
ចំណាយសម្ភារៈការិយាល័យ	68,425	16,648	53,297	13,041
ធានារ៉ាប់រង	48,373	11,770	50,221	12,288
សោហ៊ុយទឹកភ្លើង	49,856	12,130	46,439	11,363
ចំណាយថ្លៃសាំង	42,186	10,264	45,355	11,097
ចំណាយលើការធ្វើដំណើរ	29,788	7,248	26,983	6,602
ចំណាយលើសេវាសង្គម	6,090	1,482	19,317	4,726
ចំណាយលើការការពារឥណទាន និងអាយុជីវិត	24,390	5,934	23,312	5,704
ចំណាយផ្សេងៗលើប្រាក់កម្ចី	4,268	1,038	18,075	4,423
ចំណាយលើការជុសជុល និងថែទាំ	15,883	3,864	16,741	4,096
សោហ៊ុយលើការទំនាក់ទំនង	15,489	3,770	16,695	4,085
សោហ៊ុយលើអាជ្ញាប័ណ្ណ	12,000	2,920	2,500	612
ចំណាយលើការបង់ពន្ធកាត់ទុក	5,645	1,373	5,875	1,437
ចំណាយលើវិវាទ	396	96	1,788	437
សោហ៊ុយសមាជិកភាព	14,551	3,540	1,423	348
ខាតលើការប្តូរប្រាក់	28,690	6,981	265,128	64,871
ចំណាយផ្សេងៗ	16,445	4,001	16,712	4,090
	817,990	199,024	1,027,846	251,492

21. ពន្ធលើប្រាក់ចំណេញ

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធចរន្ត	54,789	13,330	55,122	13,487
ពន្ធពន្យា	127,031	30,908	191,952	46,966
	181,820	44,238	247,074	60,453

បឋម ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

21. ពន្ធលើប្រាក់ចំណេញ (តពិទ្ធិព័រមុន)

ក. ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ

ក្នុងក្របខ័ណ្ឌនៃច្បាប់សារពើពន្ធ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20% នៃលទ្ធផលជាប់ពន្ធលើប្រាក់ចំណេញ ឬបង់ពន្ធអប្បបរមាក្នុងអត្រា 1% នៃផលរបរសរុប ដោយយកចំនួនប្រាក់ដែលធំជាងគេ ។

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលចំណេញមុនបង់ពន្ធ	213,507	51,948	394,173	96,446
ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20%	42,701	10,390	78,835	19,289
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	4,878	1,187	4,363	1,068
ខ្ទង់ចំណាយអាចកាត់កងបានតាមច្បាប់សារពើពន្ធ	(106,222)	(25,845)	(191,952)	(46,966)
ប្រាក់ខាតពន្ធមិនទាន់ទទួលស្គាល់	58,643	14,268	114,810	28,092
ខ្ទង់ផ្សេងៗ	-	-	(6,056)	(1,483)
ពន្ធលើប្រាក់ចំណេញ	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា 1%	54,789	13,330	55,122	13,487
ចំណាយពន្ធលើប្រាក់ចំណេញ	54,789	13,330	55,122	13,487
ពន្ធពន្យាដែលទទួលស្គាល់	127,031	30,908	191,952	46,966
ចំណាយពន្ធលើប្រាក់ចំណេញ	181,820	44,238	247,074	60,453

ខ. បំណុលពន្ធពន្យា

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យដើមការិយបរិច្ឆេទ	5,952	1,446	6,082	1,493
ទាយជួនក្នុងការិយបរិច្ឆេទ	54,789	13,330	55,122	13,487
ចំណាយបង់ពន្ធក្នុងការិយបរិច្ឆេទ	(54,992)	(13,380)	(55,252)	(13,519)
ការបកប្រែរូបិយប័ណ្ណ	-	11	-	(15)
សមតុល្យចុងការិយបរិច្ឆេទ	5,749	1,407	5,952	1,446

បទ: ហ្វាយនែន ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

21. ពន្ធលើប្រាក់ចំណេញ (តពិទំព័រមុន)

គ. ពន្ធពន្យា

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធពន្យាសកម្ម	226,512	55,449	345,955	84,031.00
ពន្ធពន្យាអកម្ម	(103,572)	(25,354)	(95,984)	(23,314.00)
ពន្ធពន្យាសកម្ម (អកម្ម) - សុទ្ធ	122,940	30,095	249,971	60,717

(i) ចលនាលើពន្ធពន្យាមានដូចខាងក្រោម៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធពន្យាអកម្ម				
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	(103,572)	(25,354)	(95,984)	(23,314)
ពន្ធពន្យាសកម្ម				
រំលស់លើអចលនទ្រព្យ	8,851	2,167	8,439	2,050
បំណុលសោធននិវត្តន៍ និងបំណុល លើការឈប់សំរាកប្រចាំឆ្នាំ	136,922	33,518	209,746	50,946
ខាតពីការបកប្រែរូបិយប័ណ្ណ	5,763	1,411	53,026	12,880
ចំណូលបង់មុន	74,976	18,353	74,744	18,155
ពន្ធពន្យា(អកម្ម) សកម្ម - សុទ្ធ	122,940	30,095	249,971	60,717

(ii) ពន្ធពន្យាសកម្មត្រូវបានកំណត់ដូចខាងក្រោម៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នៅថ្ងៃទី1 ខែមករា	249,971	60,717	441,923	108,474
ពន្ធពន្យាទទួលស្គាល់ក្នុងឆ្នាំ	(127,031)	(30,908)	(191,952)	(46,966)
ការបកប្រែរូបិយប័ណ្ណ	-	286	-	(791)
នៅថ្ងៃទី31 ខែធ្នូ	122,940	30,095	249,971	60,717

បទ: របាយការណ៍ ម.ក

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

22. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ (កំណត់សំគាល់ 4)	152,685	37,377	186,234	45,235
សមតុល្យជាមួយធនាគារជាតិ (កំណត់សំគាល់ 5)	400	98	480	117
សមតុល្យជាមួយធនាគារផ្សេង (កំណត់សំគាល់ 6)	1,466,429	358,979	1,040,785	252,802
	<u>1,619,514</u>	<u>396,454</u>	<u>1,227,499</u>	<u>298,154</u>

23. ការបង្ហាញអំពីភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានសមតុល្យ និងប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាគី នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដូចខាងក្រោម៖

សម្ព័ន្ធភាគី៖	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោក មាស ធន				
កម្ចី	245,100	60,000	248,667	60,843
ចំណាយការប្រាក់	23,209	5,647	22,887	5,600
	<u>268,309</u>	<u>65,647</u>	<u>271,554</u>	<u>66,443</u>
លោក ព្រំ ម៉ារី				
កម្ចី	408,500	100,000	414,512	101,422
ចំណាយការប្រាក់	40,839	9,936	29,267	7,161
	<u>449,339</u>	<u>109,936</u>	<u>443,779</u>	<u>108,583</u>
ប្រាក់ឈ្នួលថ្នាក់ដឹកនាំ				
បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ	539,689	131,312	486,205	118,963

24. កិច្ចសន្យា

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាលព្រមទាំងការិយាល័យសាខាមានដូចខាងក្រោម ៖

	2023		2022	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	179,242	43,878	1,515,627	368,139
លើសពីមួយឆ្នាំតែតិចជាងប្រាំឆ្នាំ	117,439	28,749	1,600,009	388,635
	<u>296,681</u>	<u>72,627</u>	<u>3,115,636</u>	<u>756,774</u>

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
ក្នុងការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023**

25. យថាភាពផ្អែកពន្ធដារ

ពន្ធដារគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។ ការអនុវត្តច្បាប់ពន្ធដារ និងបទប្បញ្ញត្តិ លើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលពិនិត្យដោយអាជ្ញាធរពន្ធដារទាំងនេះ។ ទាំងនេះអាចបណ្តាលឱ្យមានពន្ធបន្ថែម ការទាមទារពន្ធឡើងវិញ និងការពិន័យផ្សេងទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានកត់ត្រាយ៉ាងគ្រប់គ្រាន់នូវបំណុលពន្ធ ដោយផ្អែកលើការបកស្រាយនៃច្បាប់ពន្ធដារ។ ប្រសិនបើការកំណត់ជាក់លាក់មួយត្រូវបានជំទាស់ដោយអាជ្ញាធរពន្ធដារ ក្រុមហ៊ុនអាចត្រូវបានវាយតម្លៃលើពន្ធបន្ថែម ការជាកពិន័យ និងការប្រាក់ ដែលផលប៉ះពាល់របស់វាអាចមានជាសារវន្ត។ ឆ្នាំសារពើពន្ធនៅតែបើកចំហដើម្បីពិនិត្យដោយ អាជ្ញាធរពន្ធដារ សម្រាប់រយៈពេលបីឆ្នាំ ជាមួយនឹងការបន្ថែមដែលអាចមានរហូតដល់ដប់ឆ្នាំ។

26. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួនត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមការផ្លាស់ប្តូរនៃការបង្ហាញក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

	2022		
	តួលេខបង្ហាញនៅចុង ការិយបរិច្ឆេទមុន ពាន់រៀល	ចំនួនត្រូវបាន ចាត់ថ្នាក់ឡើងវិញ ពាន់រៀល	ការផ្លាស់ប្តូរ ពាន់រៀល
ចំណាយពន្ធ			
ចំណាយពន្ធអប្បបរមា	55,122	-	(55,122)
ពន្ធលើប្រាក់ចំណេញ	191,952	247,074	55,122
ចំណាយលើប្រតិបត្តិការផ្សេងៗ			
ប្រាក់បៀវត្ស	2,813,743	-	(2,813,743)
ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍	227,462	-	(227,462)
ចំណាយលើការថែរក្សាសុខភាព	118,313	-	(118,313)
ចំណាយលើការឈប់សំរាកប្រចាំឆ្នាំ	34,003	-	(34,003)
សោហ៊ុយបុគ្គលិក			
ប្រាក់បៀវត្ស	-	2,813,743	2,813,743
ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍	-	227,462	227,462
ចំណាយលើការថែរក្សាសុខភាព	-	118,313	118,313
ចំណាយលើការឈប់សំរាកប្រចាំឆ្នាំ	-	34,003	34,003

27. ព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍

ក្រុមហ៊ុនបានវាយតម្លៃព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍ រហូតដល់កាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបោះផ្សាយ ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាគ្មានព្រឹត្តិការណ៍សំខាន់ណាមួយត្រូវបានរាយការណ៍នោះទេ។

